



# ធនាគារអភិវឌ្ឍន៍អាស៊ី និង ប្រទេសកម្ពុជា

## ព្រឹត្តិប័ត្រ

**តារាងទី១ ប្រទេសកម្ពុជា៖ កម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេស ឆ្នាំ ២០១៤ (លានដុល្លារ)**

កម្ចី		ជំនួយ បច្ចេកទេស	ជំនួយឥត សំណង សរុប
រដ្ឋ	ឯកជន		
226.00	-	7.40	21.25 254.65

\_ = សូន្យ  
សម្គាល់៖ ជំនួយឥតសំណង និងជំនួយបច្ចេកទេសរាប់បញ្ចូលទាំងសហហិរញ្ញប្បទាន។

**តារាងទី២ ប្រទេសកម្ពុជា៖ ការអនុម័តទៅលើ កម្ចី ជំនួយឥតសំណង និងជំនួយ បច្ចេកទេសសរុប<sup>ក,ខ</sup>**

វិស័យ	ចំនួន ចំនួន	ចំនួនសរុប (លានដុល្លារ) <sup>ក</sup>	% <sup>ខ</sup>
កសិកម្ម ធនធានធម្មជាតិ និង ការអភិវឌ្ឍន៍ជនបទ	70	628.85	25.34
អប់រំ	33	253.05	10.20
ថាមពល	20	177.63	7.16
ហិរញ្ញវត្ថុ	35	230.00	9.27
សុខភាព	15	79.78	3.21
ឧស្សាហកម្ម និងពាណិជ្ជកម្ម	13	71.14	2.87
ពហុវិស័យ	10	168.18	6.78
ការគ្រប់គ្រងវិស័យសាធារណៈ	65	201.30	8.11
គមនាគមន៍	47	502.50	20.25
ការផ្គត់ផ្គង់ទឹក និងហេដ្ឋារចនាសម្ព័ន្ធ និងសេវាក្នុងក្រុងដទៃទៀត	21	169.21	6.82
សរុប	329	2,481.61	100.00

ក ជំនួយឥតសំណង និងជំនួយបច្ចេកទេស រាប់បញ្ចូលទាំងសហហិរញ្ញប្បទាន។  
ខ រាប់បញ្ចូលកម្ចីរដ្ឋ និងឯកជន និង ជំនួយបច្ចេកទេស។  
គ ចំនួនសរុបប្រហែលជាមិនអាចគណនាបានដោយសារការយកលេខក្រោយ កៀសកៀកនិងចំនួនគត់។

**តារាងទី៣ ប្រទេសកម្ពុជា៖ ហិរញ្ញប្បទានសរុបផ្តល់ ទៅវិស័យឯកជន បែងចែកទៅតាមប្រភេទ**

ចំនួនគម្រោង	ចំនួន (លានដុល្លារ)
កម្ចី	83.00
ការវិនិយោគភាគហ៊ុន	-
ការធានាហិរញ្ញប្បទាន	-
កម្ចីប្រភេទ B	-
សរុប	83.00

\_ = សូន្យ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិងកំពុងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៦៦ ដោយ ទំហំនៃជំនួយអភិវឌ្ឍន៍កាន់តែច្រើនជាលំដាប់ ត្រូវបានផ្តល់ជូនចាប់ពីឆ្នាំ១៩៩២។ ក្រោយជម្លោះ និងការ ផ្តាច់ខ្លួនរបស់កម្ពុជាពីឆាកអន្តរជាតិរយៈពេលពីរទសវត្សរ៍ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានបង្កើតឡើងវិញនូវសណ្តាប់ធ្នាប់សាធារណៈ និង ស្ថេរភាពនយោបាយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ប្រទេសកម្ពុជាបានទទួលហិរញ្ញប្បទាន ចំនួន ២,១១ ពាន់លានដុល្លារ ដែលមានកម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី។ ប្រទេសកម្ពុជាបានបោះ ជំហានខិតទៅកាន់តែជិតឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប តាមរយៈកំណើនសេដ្ឋកិច្ច ដ៏ឆាប់រហ័ស ដែលមានការរុញច្រានពីសមិទ្ធិកម្មដ៏រឹងមាំនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ទេសចរណ៍ ស្រូវអង្ករ និង សំណង់។ បើទោះបីជាកំណើននេះត្រូវបានរំពឹងថានឹងបន្តនៅក្នុងឆ្នាំ ២០១៥-២០១៦ ក៏ដោយ ប៉ុន្តែ សេដ្ឋកិច្ច នៅតែបន្តមានភាពងាយរងគ្រោះចំពោះវិបត្តិខាងក្រៅ និង គ្រោះធម្មជាតិ។ ការអង្កេតសង្គម សេដ្ឋកិច្ចកម្ពុជា បានបង្ហាញឱ្យដឹងថា ភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក នៅចន្លោះឆ្នាំ ២០០៧ និង ឆ្នាំ២០១២ ចាប់ពីប្រមាណ ៥០% មកក្រោម ២០%។

ការសិក្សាវិនិច្ឆ័យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៤ បានកំណត់រកឃើញឧបសគ្គសំខាន់ៗចំនួន៥ ដែលរាំង ស្ទះ ចំពោះការធ្វើឱ្យកំណើនសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នាកាន់តែមានភាពល្អប្រសើរ។ ឧសគ្គរាំងស្ទះទាំងនោះ រួមមាន ការអប់រំ និង ការបណ្តុះបណ្តាល, ការផ្គត់ផ្គង់ថាមពលនៅតំបន់ជនបទ, ផ្លូវថ្នល់ កំពង់ផែ និង ផ្លូវទឹក, អំពើពុករលួយ និង អភិបាលកិច្ច, ព្រមទាំងសេវាសុខភាព ទឹក និង អនាម័យ ជាពិសេសនៅក្រៅរាជធានីភ្នំពេញ។

កំណើននៃការដកសាច់ប្រាក់ចំពោះប្រទេសកម្ពុជា សម្រាប់ការផ្តល់កម្ចី និង ជំនួយឥតសំណងដែលផ្តល់ ហិរញ្ញប្បទានដោយធនធានមូលធនធម្មតា មូលនិធិអភិវឌ្ឍន៍អាស៊ី និង មូលនិធិពិសេសៗដទៃទៀត មានចំនួន រហូតដល់ ១,៥៣ ពាន់លានដុល្លារ។

### គម្រោង និង កម្មវិធីនានាដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី

ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍ពហុភាគីដ៏ធំបំផុតរបស់កម្ពុជា។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចខិតខំបានផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអប់រំ ការគ្រប់គ្រងវិស័យសាធារណៈ វិស័យ ឯកជន និងវិស័យហិរញ្ញវត្ថុ និង ការគ្រប់គ្រងវិស័យកសិកម្ម និង ធនធានធម្មជាតិ។

នៅចន្លោះឆ្នាំ២០១០ និង ២០១៣ ប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដែលបានទទួលការគាំទ្រពីធនាគារ- អភិវឌ្ឍន៍អាស៊ី បានបង្កើតឱ្យមាននូវលទ្ធផលអភិវឌ្ឍន៍ដ៏រឹងមាំ ដោយមានគ្រួសារថ្មីៗនៅតំបន់ជនបទចំនួន ៤០.០០០គ្រួសារ បានតភ្ជាប់បណ្តាញអគ្គិសនី ហើយខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីប្រវែង ៣៣០គីឡូម៉ែត្រ ត្រូវបានតម្លើង ឬ កែលម្អ ផ្លូវថ្នល់ប្រវែង ៦២១គីឡូម៉ែត្រ ត្រូវបានសាងសង់ ឬ កែលម្អ ក្នុងនោះ ២៦៨ គីឡូម៉ែត្រគឺជាផ្លូវជនបទ គ្រួសារដែលរស់នៅតំបន់ជនបទចំនួន ៩៦.០០០គ្រួសារ មានលទ្ធភាពទទួលបាន ការផ្គត់ផ្គង់ទឹក ឬ ការផ្គត់ផ្គង់ទឹកដែលត្រូវបានកែលម្អ និង ជិត៥០.០០០គ្រួសារ ទទួលបានហេដ្ឋារចនា សម្ព័ន្ធអនាម័យថ្មី ឬ ហេដ្ឋារចនាសម្ព័ន្ធអនាម័យ ដែលត្រូវបានកែលម្អ។ នៅក្នុងវិស័យអប់រំ មានសិស្សជាង ២០៥.០០០នាក់នៅសាលាមធ្យមសិក្សា ដែលក្នុងនោះមាន ៩៧.១៦៥ នាក់ជាសិស្សស្រី បានទទួលប្រយោជន៍ ពីហេដ្ឋារចនាសម្ព័ន្ធអប់រំថ្មី ឬ ហេដ្ឋារចនាសម្ព័ន្ធអប់រំដែលត្រូវបានកែលម្អ ដោយមានគ្រូបង្រៀនចំនួន ២៤៣ នាក់ បានទទួលការបណ្តុះបណ្តាលប្រកបដោយគុណភាព និង បទដ្ឋានសមត្ថភាពខ្ពស់ជាងមុន។

ក្នុងឆ្នាំ២០១៤ គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលមានតម្លៃទឹកប្រាក់សរុបចំនួន ២៩៥,៧ លាន ដុល្លារ រាប់បញ្ចូល ៦២,៣លានដុល្លារ ដែលស្ថិតក្រោមសហហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគ និង ៣.០លានដុល្លារ សម្រាប់សហហិរញ្ញប្បទានជំនួយបច្ចេកទេស ត្រូវបានអនុម័តសម្រាប់ប្រទេសកម្ពុជា។ ថវិកានិងត្រូវបានប្រើប្រាស់ ដើម្បីស្តារឡើងវិញនូវផ្លូវជនបទប្រមាណ ១.០០០ គីឡូម៉ែត្រ នៅក្នុងខេត្តចំនួន ៩ ការផ្តល់នូវលទ្ធភាពទទួលបានទីផ្សារ និងសេវាសង្គមដទៃទៀត ដែលកាន់តែមានសុវត្ថិភាព ដោយចំណាយតិច

តារាងទី៤ ប្រទេសកម្ពុជា ៖ អត្រាជោគជ័យរបស់គម្រោង		
ឆ្នាំ	អត្រាជោគជ័យ (%)	ចំនួនគម្រោង/កម្មវិធីដែលបានវាយតម្លៃដោយឯករាជ្យ
2006	100.00	1
2007	-	1
2008	50.00	4
2009	50.00	4
2010	100.00	1
2011	100.00	1
2012	66.67	3
សរុប	60.00	15

- = សូន្យ

សម្គាល់៖ “ឆ្នាំ” សំដៅចំពោះឆ្នាំចែកចាយរបាយការណ៍បញ្ចប់គម្រោង (PCR)។ ធៀបទៅនឹងតួលេខនៅក្នុងត្រីប្រតិបត្តិកាលពីឆ្នាំមុន អត្រាជោគជ័យដែលបានវាយតម្លៃមានមូលដ្ឋានផ្អែកលើការកំណត់អត្រាជោគជ័យរបស់គម្រោងដែលត្រូវបានផ្តល់ស្រុកស្រាវជ្រាវ និង របាយការណ៍វាយតម្លៃសម្រាប់គម្រោងដែលត្រូវបានវាយតម្លៃដោយឯករាជ្យតែប៉ុណ្ណោះ និងមិនរាប់បញ្ចូលស្វ័យយាតតម្លៃឡើយ។ ដោយសារសំណាកមានទំហំតូច ដូច្នេះអត្រាជោគជ័យមិនចាំបាច់ត្រូវតំណាងឱ្យសមិទ្ធិកម្មប្រតិបត្តិការក្នុងប្រទេសឡើយ។

ប្រភព៖ របាយការណ៍បញ្ចប់គម្រោងដែលត្រូវបានផ្តល់ស្រុកស្រាវជ្រាវ និង ប្រព័ន្ធទិន្នន័យដែលកំណត់អត្រាជោគជ័យរបាយការណ៍វាយតម្លៃសម្រាប់គម្រោង/កម្មវិធី ដែលបានផ្សព្វផ្សាយត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤។

**តារាងទី៥ ប្រទេសកម្ពុជា ៖ សូចនាករគុណភាពនៃការគ្រប់គ្រងគម្រោងសម្រាប់ការផ្តល់កម្ចី និងជំនួយឥតសំណងដល់រដ្ឋាភិបាល២០១៣-២០១៤**

ចំនួនកម្ចីកំពុងដំណើរការ (ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤)	2013 (\$ million)		2014 (\$ million)	
		39.6	79.2	
ការផ្តល់កិច្ចសន្យា/ការសន្យា <sup>១</sup>	127.1	70.4		
សាច់ប្រាក់បានបើក <sup>២</sup>				
ជំនួយឥតសំណងកំពុងដំណើរការ (ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤) <sup>៣</sup>				12
	2013 (\$ million)		2014 (\$ million)	
ការផ្តល់កិច្ចសន្យា/ការសន្យា <sup>១</sup>	28.4	28.3		
សាច់ប្រាក់បានបើក <sup>២</sup>	39.1	28.3		
គម្រោងដែលមានបញ្ហាជាក់ស្តែង (%)				7

សម្គាល់៖ ១ ចំនួនសរុបមិនអាចគណនាបានដោយសារតែការយកលេខកៀកនិងចំនួនគត។  
 ក រាប់បញ្ចូលកម្ចី/ជំនួយឥតសំណងដែលបានបិទ ដែលមានការផ្តល់កិច្ចសន្យា ឬ ការបើកផ្តល់ប្រាក់នៅក្នុងឆ្នាំ។  
 ខ ដោយមិនរាប់បញ្ចូលកម្ចី/ជំនួយឥតសំណង ដែលជួយលើផ្នែកគោលនយោបាយ។  
 គ រាប់បញ្ចូលតែមូលនិធិអភិវឌ្ឍន៍អាស៊ី និង មូលនិធិពិសេសដទៃទៀតរបស់ ADB តែប៉ុណ្ណោះ។

ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ពេញមួយឆ្នាំ។ តាមរយៈភាពជាដៃគូជាមួយវិស័យឯកជន ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងជួយដល់ប្រទេសកម្ពុជា ដើម្បីសម្រេចបាននូវប្រព័ន្ធអប់រំ និង បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយដែលមានលក្ខណៈផ្លូវការ និង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ធនធានត្រូវបានបែងចែកដើម្បីធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់កម្ពុជាអាចផ្តល់ជូនបានកាន់តែប្រសើរទៅតាមតម្រូវការទីផ្សារ និង លើកកម្ពស់ការគៀងគរធនធានហិរញ្ញវត្ថុ។ ស្របពេលជាមួយគ្នានោះដែរ ធនាគារអភិវឌ្ឍន៍អាស៊ីនឹងជួយធ្វើការកែលម្អ ព្រមទាំងពង្រីកសេវាផ្គត់ផ្គង់ទឹកនៅតំបន់ទីក្រុងតាមបណ្តាខេត្តដែលត្រូវបានជ្រើសរើស ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលទទួលរងការខូចខាតពីទឹកជំនន់ឆ្នាំ ២០១៣ និង ធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិ។ ក៏មានការផ្តោតយកចិត្តទុកដាក់ផងដែរចំពោះការបង្កើតការងារនៅក្នុងឧស្សាហកម្មទេសចរណ៍នៅតាមតំបន់មួយចំនួន ដែលមិនសូវមានការអភិវឌ្ឍន៍ដូចជា ខេត្តកំពត កែប និង កោះកុង។

ការងារផ្នែកយេនឌ័ររបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅក្នុងគ្រប់វិស័យទាំងអស់នៅតែបន្តកសាងសមត្ថភាពរបស់ស្ត្រី ដើម្បីឱ្យមានជីវភាពរស់នៅកាន់តែប្រសើរ ព្រមទាំងផ្តោតលើការបង្កើតកាលានុវត្តន៍ភាពឱ្យលើសពីវិស័យកសិកម្ម ដែលមានផលិតភាពទាប។

**ប្រតិបត្តិការវិស័យឯកជន**

ក្នុងនាមជាអ្នកជម្រុញលើកកម្ពស់ការវិនិយោគឯកជន ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់នូវជំនួយហិរញ្ញវត្ថុដោយផ្ទាល់ ដល់គម្រោងក្នុងវិស័យសាធារណៈមិនមែនរដ្ឋ និង គម្រោងវិស័យឯកជនក្នុងទម្រង់ជាកម្ចីដោយផ្ទាល់ ការវិនិយោគលើមូលធនការធានាហិរញ្ញប្បទាន កម្ចីប្រភេទ B និង ហិរញ្ញប្បទានពាណិជ្ជកម្ម។ គិតចាប់ពីពេលចាប់ផ្តើមមក ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័តលើគម្រោងវិស័យឯកជនចំនួន ២ នៅក្នុងវិស័យថាមពល និង ហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជាក្នុងទឹកប្រាក់ ៨៣ លានដុល្លារ។ សមតុល្យសរុបដែលនៅសល់ពីប្រតិបត្តិការវិស័យឯកជនរបស់

ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ មានចំនួន ៧៥,៤៣ លាន ដុល្លារ ដែលស្មើនឹង ០,៩៥% នៃទឹកប្រាក់សរុប សម្រាប់គម្រោងវិស័យឯកជន។

កម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្ម (TFP) របស់ធនាគារអភិវឌ្ឍន៍អាស៊ី ជួយបំពេញតម្រូវការតាមរយៈការផ្តល់នូវការធានា និង កម្ចីតាមរយៈធនាគារជាដៃគូនានាសម្រាប់គាំទ្រដល់ការធ្វើពាណិជ្ជកម្ម។ កម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មបានបំពេញជាង ១០.៣០០ ប្រតិបត្តិការដោយបានផ្តល់ការគាំទ្រដល់ការធ្វើពាណិជ្ជកម្មក្នុងទឹកប្រាក់ ជាង ២០,៥ ពាន់លានដុល្លារ និង សហគ្រាសខ្នាតតូចនិងមធ្យមជាង ៦.០០០ សហគ្រាសចាប់តាំងពីឆ្នាំ២០០៤ មក។ នៅក្នុងឆ្នាំ២០១៤ កម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មបានគាំទ្រដល់ការធ្វើពាណិជ្ជកម្មក្នុងទឹកប្រាក់ ៣,៨ ពាន់លានដុល្លារ តាមរយៈជាង ១.៩០០ ប្រតិបត្តិការ។ នៅក្នុងប្រទេសកម្ពុជា កម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្ម ធ្វើការងារជាមួយនឹងធនាគារមួយ និង បានគាំទ្រដល់ការធ្វើពាណិជ្ជកម្មក្នុងទឹកប្រាក់ជាង ២,៦ លានដុល្លារ រវាងប្រតិបត្តិការចំនួន៨។ បន្ថែមពីលើការបំពេញតម្រូវការ គោលដៅរបស់កម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្ម គឺ គ្រោងគម្រោង និង ការចូលរួមរបស់វិស័យឯកជននៅក្នុងការអភិវឌ្ឍន៍អាស៊ីឱ្យកាន់តែមានការរីកចម្រើន។

**សហហិរញ្ញប្បទាន**

ប្រតិបត្តិការសហហិរញ្ញប្បទាន ផ្តល់លទ្ធភាពឱ្យដៃគូហិរញ្ញប្បទាននានារបស់ធនាគារអភិវឌ្ឍន៍អាស៊ី រដ្ឋាភិបាល ឬ ស្ថាប័ននានារបស់រដ្ឋាភិបាល ស្ថាប័នផ្តល់ហិរញ្ញប្បទានពហុភាគី និង ស្ថាប័នពាណិជ្ជកម្មនានា ចូលរួមផ្តល់ហិរញ្ញប្បទានដល់គម្រោងនានារបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ មូលនិធិបន្ថែមត្រូវបានផ្តល់ក្នុងទម្រង់ជាកម្ចី និង ជំនួយឥតសំណងផ្លូវការ ហិរញ្ញប្បទានសម្បទានផ្សេងៗ និង ហិរញ្ញប្បទានពាណិជ្ជកម្មដូចជាកម្ចីប្រភេទ B ការរៀបចំទប់ស្កាត់ហានិភ័យ កម្ចី និង ភាគហ៊ុនស្របគ្នា ការធានាសហហិរញ្ញប្បទាន ការផ្តល់សហហិរញ្ញប្បទានដល់ប្រតិបត្តិការនានា នៅក្រោមកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

**តារាងទី៦ ប្រទេសកម្ពុជា ៖ គម្រោងទទួលបានសហហិរញ្ញប្បទាន ១ មករា ២០១០ ដល់ ៣១ ធ្នូ ២០១៤**

សហហិរញ្ញប្បទាន	ចំនួនគម្រោង	ចំនួន (លានដុល្លារ)
គម្រោង <sup>១</sup>	15	225.98
ជំនួយឥតសំណង	12	103.17
កម្ចីផ្លូវការ	8	106.35
សហហិរញ្ញប្បទានសម្រាប់ពាណិជ្ជកម្ម	1	16.46
ជំនួយបច្ចេកទេសឥតសំណង	10	22.00
ក គម្រោងដែលមានប្រភពសហហិរញ្ញប្បទានច្រើនត្រូវបានរាប់តែម្តងតែប៉ុណ្ណោះ។		

គិតត្រឹមចុងឆ្នាំ២០១៤ សហហិរញ្ញប្បទានផ្លូវការសរុបសម្រាប់ប្រទេសកម្ពុជាមានចំនួន ៣៩៤,៤ លានដុល្លារ សម្រាប់គម្រោងវិនិយោគចំនួន ៣៤ និង ៤៧,៩ លានដុល្លារ សម្រាប់គម្រោងជំនួយបច្ចេកទេសចំនួន ៤៦ គម្រោង។ សហហិរញ្ញប្បទានផ្លូវការសរុបសម្រាប់ប្រទេសកម្ពុជាមានចំនួន ១៦,៤៦លានដុល្លារ សម្រាប់គម្រោងវិនិយោគមួយ។

នៅក្នុងឆ្នាំ២០១៤ ប្រទេសកម្ពុជាបានទទួលសហហិរញ្ញប្បទានក្នុងទម្រង់ជាកម្ចីចំនួន ៤១,០ លានដុល្លារ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង សហហិរញ្ញប្បទានក្នុងទម្រង់ជាកម្ចីជំនួយឥតសំណងចំនួន ២១,៣ លានដុល្លារ ពីរដ្ឋាភិបាលអូស្ត្រាលី និង ជប៉ុន និង មូលនិធិអភិវឌ្ឍន៍ Nordic។

សេចក្តីសង្ខេបអំពីគម្រោងដែលទទួលបានសហហិរញ្ញប្បទាន ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ អាចរកបានលើគេហទំព័រ [www.adb.org/countries/cambodia/cofinancing](http://www.adb.org/countries/cambodia/cofinancing)។

**ភាពជាដៃគូ**

ភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល (CSOs) គឺជាការប្រជាចិត្តមួយដ៏សំខាន់នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលវែងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី យុទ្ធសាស្ត្រ ២០២០ និង ការត្រួតពិនិត្យឡើងវិញនៃពាក់កណ្តាលអាណត្តិរបស់យុទ្ធសាស្ត្រនេះ។ ធនាគារអភិវឌ្ឍន៍អាស៊ី ធ្វើការងារជាមួយអង្គការសង្គមស៊ីវិលជាច្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចខិតខំរបស់ខ្លួន សំដៅកាត់បន្ថយភាពក្រីក្រ និង

បង្កើនប្រសិទ្ធភាព គុណភាព និង និរន្តរភាព នៃជំនួយដែលខ្លួនផ្តល់ជូន។

ធនាគារអភិវឌ្ឍន៍អាស៊ីមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs) នៅក្នុងវិស័យកិច្ចការសង្គម អប់រំ ការគ្រប់គ្រងវិស័យសាធារណៈ និង វិមជ្ឈការ និង វិសហមជ្ឈការ។ ការចូលរួមជាមួយអង្គការមិនមែនរដ្ឋាភិបាល លើបញ្ហាស្តីពី កំពុងមានការកើនឡើងផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការចូលរួមឱ្យបានកាន់តែសកម្មជាងនេះជាមួយអង្គការមិនមែនរដ្ឋាភិបាល ក្នុងការរៀបចំ និង អនុវត្តគម្រោង។

យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០១៤-២០១៨ សម្រាប់ប្រទេសកម្ពុជា ដែលត្រូវបានអនុម័ត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ផ្តុះបញ្ជីអំពីការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយភាគីពាក់ព័ន្ធជាច្រើន រាប់បញ្ចូលមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន តំណាងអង្គការ សង្គមស៊ីវិលវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និង ស្ថាប័នស្រាវជ្រាវ។

**លទ្ធកម្ម**

**ភាគរយនៃកិច្ចសន្យាលទ្ធកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី**

ជារៀងរាល់ឆ្នាំ ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេស ដើម្បីផ្តល់មូលនិធិគាំទ្រដល់គម្រោង និង សកម្មភាពនានានៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន ព្រមទាំងទឹកប្រាក់ជាច្រើនពាន់លានដុល្លារទៀតនៅក្នុងកិច្ចសន្យា ដើម្បីធ្វើលទ្ធកម្មទំនិញ ការងារ និង សេវាទីប្រឹក្សា។ កិច្ចសន្យា ភាគច្រើនត្រូវបានផ្តល់ជូនក្រោមមូលដ្ឋាននៃការប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលបើកចំហចំពោះក្រុមហ៊ុន និង បុគ្គលគ្រប់រូប ដែលមកពីប្រទេសជាសមាជិកណាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ទាំងនៅក្នុងតំបន់ ឬ មិននៅក្នុងតំបន់។

**តារាងទី៧ ប្រទេសកម្ពុជា ៖ ភាគរយរបស់ប្រទេសកម្ពុជានៃការផ្តល់កិច្ចសន្យាលទ្ធកម្ម សម្រាប់គម្រោងកម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេស**

ពិពណ៌នា	2013		2014		សរុប គិតត្រឹម៣១ ធ្នូ ២០១៤	
	ចំនួន (លានដុល្លារ)	%នៃចំនួន សរុប	ចំនួន (លានដុល្លារ)	%នៃចំនួន សរុប	ចំនួន (លានដុល្លារ)	%នៃចំនួន សរុប
ទំនិញ ការងារ និងសេវា ពាក់ព័ន្ធ	93.06	1.41	62.84	0.73	782.59	0.58
សេវាផ្តល់ប្រឹក្សា	6.45	1.26	5.41	0.97	45.46	0.46
លទ្ធកម្មសរុប	99.51	1.40	68.25	0.75	828.04	0.57

កិច្ចសន្យាលទ្ធកម្ម សម្រាប់ទំនិញ ការងារ និង សេវាពាក់ព័ន្ធ ក្រោមប្រតិបត្តិការកម្ចី និង ជំនួយឥតសំណង មានទឹកប្រាក់សរុបចំនួន ៦,៥៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៣ និង ៨,៥៨ពាន់ដុល្លារ ក្នុងឆ្នាំ២០១៤។ លទ្ធកម្ម សរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ មានចំនួនទឹកប្រាក់ ១៣៥,២១ពាន់លានដុល្លារ។

កិច្ចសន្យាលទ្ធកម្មសម្រាប់សេវាទីប្រឹក្សាក្រោមប្រតិបត្តិការកម្ចី ជំនួយឥតសំណង និង ជំនួយបច្ចេកទេស មានទឹកប្រាក់សរុបចំនួន ៥១១,១៣ លានដុល្លារ ក្នុងឆ្នាំ២០១៣ និង ៥៥៥,៣០ លានដុល្លារ ក្នុងឆ្នាំ២០១៤។ លទ្ធកម្មសរុបគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤ មានចំនួនទឹកប្រាក់ ៩,៩៨ ពាន់លានដុល្លារ។

**តារាងទី៨ ប្រទេសកម្ពុជា ៖ ក្រុមហ៊ុនម៉ៅការ/ក្រុមហ៊ុនផ្គត់ផ្គង់ទាំង៥ ដែលស្ថិតនៅលំដាប់ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ដែលចូលរួមនៅក្នុងកិច្ចសន្យាផ្គត់ផ្គង់ទំនិញ ការងារ និងសេវាពាក់ព័ន្ធ ក្រោមគម្រោងកម្ចី និងជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ១ មករា ២០១០-៣១ ធ្នូ ២០១៤**

ក្រុមហ៊ុនម៉ៅការ/ក្រុមហ៊ុនផ្គត់ផ្គង់	វិស័យ	ចំនួនទឹកប្រាក់ នៅក្នុងកិច្ចសន្យា (លានដុល្លារ)
Ung Sim Sia Construction Co., Ltd.	ANR, TRA	20.29
Sok Sokha Co., Ltd.	ANR, TRA	12.88
Tan Kim Eng Construction Co., Ltd.	ANR, TRA	12.32
Smart Dragons Group Ltd.	TRA	8.63
The Seaboard Cambodia Development Construction Co., Ltd.	ANR	8.46
ផ្សេងៗ		269.38
សរុប		331.96

ANR = កសិកម្ម ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ TRA = ដឹកជញ្ជូន

**ទំនិញ ការងារ និង សេវាពាក់ព័ន្ធ**

ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ១៩៦៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ អ្នកម៉ៅការ និង អ្នកផ្គត់ផ្គង់បានចូលរួម នៅក្នុងកិច្ចសន្យាចំនួន ១៩៤.៦៦៧ សម្រាប់ទំនិញ ការងារ និង សេវាពាក់ព័ន្ធ ស្ថិតក្រោមគម្រោងកម្ចី និង ជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានតម្លៃទឹកប្រាក់ ១៣៥,២១ពាន់លានដុល្លារ។ នៅក្នុងរយៈពេលដដែលនេះ មានកិច្ចសន្យាចំនួន ២.៧៦៦ ត្រូវបានផ្តល់ជូនទៅឱ្យអ្នកម៉ៅការ និង អ្នកផ្គត់ផ្គង់មកពីប្រទេសកម្ពុជា ដែលមានតម្លៃទឹកប្រាក់ចំនួន ៧៨២,៥៩លានដុល្លារ។

**តារាងទី៩ ប្រទេសកម្ពុជា ៖ ទីប្រឹក្សាទាំង៥ ដែលស្ថិតនៅលំដាប់ខ្ពស់ជាងគេ ដែលចូលរួមនៅក្នុងកិច្ចសន្យាផ្តល់សេវាប្រឹក្សាយោបល់ ក្រោមគម្រោងកម្ចី ជំនួយឥតសំណង និងជំនួយបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ១ មករា ២០១០ - ៣១ ធ្នូ ២០១៤**

ទីប្រឹក្សា	វិស័យ	ចំនួនទឹកប្រាក់ នៅក្នុងកិច្ចសន្យា (លានដុល្លារ)
Plan International Cambodia	ANR	3.96
Social Business Khmer Research & Development	ANR, EDU, HLT, TRA	1.57
Cadtis Consultant Co., Ltd.	ANR	0.81
The Peace and Development Aid Organization	WUS	0.75
Green Goal Ltd. (GG)	WUS	0.62
បុគ្គលទីប្រឹក្សា		8.21
ផ្សេងៗ		3.79
សរុប		19.72

ANR = កសិកម្ម ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ EDU = អប់រំ  
HLT = សុខភាព TRA = ដឹកជញ្ជូន WUS = ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក និងសេវាដទៃទៀតនៅតំបន់ទីក្រុង

**សេវាទីប្រឹក្សា**

ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ១៩៦៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ទីប្រឹក្សាបានចូលរួមនៅក្នុងកិច្ចសន្យា ចំនួន ៤៥.៥៨៨ សម្រាប់ផ្តល់សេវាទីប្រឹក្សា ក្រោមគម្រោងកម្ចី ជំនួយឥតសំណង និង ជំនួយបច្ចេកទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានតម្លៃទឹកប្រាក់ ៩,៩៨ពាន់លានដុល្លារ។ នៅក្នុងរយៈពេលដដែលនេះ មានកិច្ចសន្យាចំនួន ៦៤១ ត្រូវបានផ្តល់ជូនទៅឱ្យទីប្រឹក្សាមកពីប្រទេសកម្ពុជា ដែលមានតម្លៃទឹកប្រាក់ចំនួន ៤៥,៤៦លានដុល្លារ។

**បញ្ហាប្រឈមផ្នែកប្រតិបត្តិការ**

ការត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំទៅលើការគ្រប់គ្រងប្រតិបត្តិការគម្រោងប្រចាំប្រទេស ដែលត្រូវបានធ្វើឡើងជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិដុំន និង ធនាគារពិភពលោក បានកំណត់រកឃើញបញ្ហាប្រឈមផ្សេងៗៗចំពោះ ការអនុវត្តន៍សម្រាប់ប្រទេសកម្ពុជា។ ទីភ្នាក់ងារប្រតិបត្តិ និង ទីភ្នាក់ងារអនុវត្ត មានសមត្ថភាពអនុវត្ត មានកម្រិត ជាពិសេស នៅក្នុងការគ្រប់គ្រងគម្រោង ការធ្វើលទ្ធកម្ម និង ការគ្រប់គ្រងហិរញ្ញវត្ថុ។ សិទ្ធិអំណាចមិនត្រូវបានផ្ទេរទៅឱ្យអង្គការគ្រប់គ្រងគម្រោងឡើយ។ ជាទូទៅ ការរៀបចំគម្រោងរមែងតែមានភាពទន់ខ្សោយ ដោយមានការពន្យារពេលចាប់ផ្តើមអនុវត្តគម្រោង។

ផលប៉ះពាល់ និង និរន្តរភាពរយៈពេលវែងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានដោយប្រសិទ្ធភាព ក្រោយពេលបញ្ចប់គម្រោង។ ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលត្រូវការ ឱ្យមានការកែលម្អ ហើយចំណាយទៅលើប្រតិបត្តិការ និង ការថែទាំរៀបចំឱ្យបានខ្ពស់ជាងនេះ។ តាមរយៈការផ្តល់ជំនួយបច្ចេកទេសដោយមានការកំណត់គោលដៅ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងជួយដល់ក្រសួង និង ទីភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋាភិបាលលើការអភិវឌ្ឍន៍ស្ថាប័ន និង ការអភិវឌ្ឍន៍សមត្ថភាពសម្រាប់គម្រោង និង កម្មវិធីនានា។ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានចូលរួមផងដែរ នៅក្នុងកិច្ចសន្យាជាមួយរដ្ឋាភិបាល ដើម្បីធានាថា មានធនធានគ្រប់គ្រាន់ត្រូវបានកំណត់បែងចែកសម្រាប់ប្រតិបត្តិការ និង ការថែទាំ។

ដោយមានការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ដទៃទៀត និវាសដ្ឋាន បេសកកម្មប្រចាំប្រទេសកម្ពុជាបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានចូលរួមយ៉ាងសកម្ម និង គួរឱ្យកត់សម្គាល់ក្នុងការបង្កើតគោលនយោបាយ និង អាទិភាពជាយុទ្ធសាស្ត្រសំខាន់ៗរបស់រដ្ឋាភិបាល រាប់បញ្ចូល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) ឆ្នាំ២០១៤-២០១៨ ផងដែរ។

### ទិសដៅនាពេលអនាគត

យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ២០១៤-២០១៨ មានសង្គតភាពទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល សម្រាប់កំណើនការងារ សមធម៌ និងប្រសិទ្ធភាព (ដំណាក់កាលទី៣) និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨។

យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស ពង្រឹងបន្ថែមទៅលើសរសរស្តម្ភយុទ្ធសាស្ត្រទាំងពីរ ដែលមានជាអាទិ៍ ការតភ្ជាប់ទំនាក់ទំនងរវាងតំបន់ជនបទ និងតំបន់ទីក្រុង និង ការអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម ព្រមទាំងយុវជន និងសរសរស្តម្ភសម្របសម្រួល និង គ្របដណ្តប់រួម សម្រាប់ការគ្រប់គ្រងវិស័យសាធារណៈ។

ការពង្រីកការតភ្ជាប់តំបន់ជនបទ និងតំបន់ទីក្រុង គឺជាអភិក្រមសមាហរណកម្មមួយ ដើម្បីអភិវឌ្ឍន៍តំបន់ដែលប្រជាពលរដ្ឋក្រីក្រភាគច្រើនរស់នៅ។ សរសរស្តម្ភនេះគាំទ្រដល់ផលិតភាព និងការធ្វើពាណិជ្ជកម្មវិស័យកសិកម្មឱ្យបានកាន់តែខ្ពស់ជាងនេះ។ វាមានគោលបំណងកសាងហេដ្ឋារចនាសម្ព័ន្ធតំបន់ជនបទ និងតំបន់ទីក្រុង កែលម្អ ការគ្រប់គ្រងធនធានធម្មជាតិ និង គាំទ្រដល់ការសម្របសម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូន។ សរសរស្តម្ភទី២ ស្តីពីការអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមដោយមានគោលដៅគាំទ្រដល់ការទទួលបាន និង គុណភាពនៃការអប់រំកម្រិតមធ្យមសិក្សា ព្រមទាំងការអភិវឌ្ឍន៍ជំនាញដោយមានគោលដៅ តាមរយៈការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេស ដែលមានទំនាក់ទំនងទៅនឹងតម្រូវការដែលមានការវិវត្តន៍នៃទីផ្សារការងារ។

សរសរស្តម្ភសម្របសម្រួលសម្រាប់ការគ្រប់គ្រងវិស័យសាធារណៈ គ្របដណ្តប់ទៅលើមជ្ឈការ និងវិសហមជ្ឈការព្រមទាំងកំណែទម្រង់ទៅលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ធនាគារអភិវឌ្ឍន៍អាស៊ី ក៏នឹងចាត់វិធានការបន្ថែមទៀត ដើម្បីកែលម្អបរិយាកាសសម្រាប់ភាពជាដៃគូរវាងវិស័យឯកជន និង វិស័យសាធារណៈ និង ការអភិវឌ្ឍន៍វិស័យឯកជន ព្រមទាំងបន្តគាំទ្រដល់ការពង្រឹងវិស័យហិរញ្ញវត្ថុ។

## អំពីប្រទេសកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី

**សមាជិកភាពរបស់ធនាគារអភិវឌ្ឍន៍អាស៊ី**  
ចូលជាសមាជិក 1966

**ភាគហ៊ុន និងអំណាចនៃការបោះឆ្នោត**

ចំនួនភាគហ៊ុន:	5,250 (0.050% នៃភាគហ៊ុនសរុប)
សម្លេងឆ្នោត:	44.680 (0.338% នៃសមាជិកភាពសរុប, 0.519% នៃសមាជិកភាពសរុបក្នុងតំបន់)
ការដាក់មូលធនសរុប:	76.04 លានដុល្លារ
មូលធនបង់ចូលប្រចាំឆ្នាំ:	6.34 លានដុល្លារ

លោក អេចូនី បេកឃើរ (Anthony Baker) ជានាយកហើយលោក រិចាត ស៊ីស្សន (Richard Sisson) ជានាយកបច្ចុប្បន្ន តំណាងប្រទេសកម្ពុជានៅក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

លោក អេរិក ស៊ីដវីក (Eric Sidgwick) គឺជានាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា។ និវាសដ្ឋាន បេសកកម្មប្រចាំប្រទេសកម្ពុជា (CARM) បានបង្កើតឡើងនៅឆ្នាំ ១៩៩៦ ហើយមានតួនាទីសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងរវាងធនាគារអភិវឌ្ឍន៍អាស៊ីជាមួយនឹងរដ្ឋាភិបាល វិស័យឯកជន និង សង្គមស៊ីវិល នៅក្នុងសកម្មភាពផ្សេងៗរបស់ខ្លួន។ និវាសដ្ឋានបេសកកម្ម បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយ រៀបចំកម្មវិធីយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍នៃភាពជាដៃគូប្រចាំប្រទេស និង ការគ្រប់គ្រងប្រតិបត្តិគម្រោង ហើយស្របពេលជាមួយគ្នានេះដែរ ក៏ដើរតួជាមូលដ្ឋានចំណេះដឹងទាក់ទងទៅនឹងបញ្ហាអភិវឌ្ឍន៍ផ្សេងៗនៅកម្ពុជាផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាភ្នាក់ងាររបស់រដ្ឋាភិបាលទទួលបន្ទុកទំនាក់ទំនងកិច្ចការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។

### អំពីធនាគារអភិវឌ្ឍន៍អាស៊ី

ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលមានសមាជិកចំនួន ៦៧ ប្រទេសចូលរួម ដែលក្នុងនោះ ៤៨ ប្រទេសស្ថិតក្នុងតំបន់ និង ១៩ ប្រទេសទៀតក្នុងតំបន់ផ្សេងទៀតក្នុងពិភពលោក។ យុទ្ធវិធីសំខាន់ៗដែលធនាគារអភិវឌ្ឍន៍អាស៊ី ប្រើប្រាស់ដើម្បីជួយសមាជិកដែលជាប្រទេសកំពុងអភិវឌ្ឍរួមមាន ការពិគ្រោះយោបល់កម្រិតគោលនយោបាយ ការផ្តល់ប្រាក់កម្ចី ការវិនិយោគភាគហ៊ុន ការធានាហិរញ្ញប្បទាន ការផ្តល់ជំនួយឥតសំណង និងជំនួយបច្ចេកទេស។ ក្នុងឆ្នាំ ២០១៤ ប្រាក់កម្ចីសរុបមានចំនួន ១២,៩២ ពាន់លានដុល្លារ (១១៣ គម្រោង) ជំនួយបច្ចេកទេសចំនួន ១៥៨,៨៨ លានដុល្លារ (២៥៦ គម្រោង) និងគម្រោងហិរញ្ញប្បទានជំនួយឥតសំណងមានចំនួន ៤០៥,៣៤ លានដុល្លារ (១៧ គម្រោង)។ លើសពីនេះ ទឹកប្រាក់ចំនួន ៩,២៤ ពាន់លានដុល្លារ ត្រូវបានរៀងរាល់សហហិរញ្ញប្បទានដែលមានការបន្ថែមគុណតម្លៃដោយផ្ទាល់ក្នុងទម្រង់ជាកម្ចីផ្លូវការ និងជំនួយឥតសំណង ហិរញ្ញប្បទានសម្បទានផ្សេងៗ និងសហហិរញ្ញប្បទានពាណិជ្ជកម្ម ដូចជា កម្ចីប្រភេទ B ការរៀបចំទប់ស្កាត់ហានិភ័យ ការធានាសហហិរញ្ញប្បទានកម្ចីស្របគ្នា ភាគហ៊ុនស្របគ្នា និងសហហិរញ្ញប្បទានសម្រាប់ប្រតិបត្តិការ ក្រោមកម្មវិធីហិរញ្ញប្បទានពាណិជ្ជកម្មរបស់ ADB។ ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១០ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ កម្ចីប្រចាំឆ្នាំសរុបរបស់ធនាគារអភិវឌ្ឍន៍អាស៊ី គិតជាមធ្យម មានចំនួន ១២,១០ ពាន់លានដុល្លារ។ លើសពីនេះ ជំនួយវិនិយោគឥតសំណង និង ជំនួយបច្ចេកទេស ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងធនធានមូលនិធិពិសេស គិតជាមធ្យម មានចំនួន ៦៩៧,៩៧ លានដុល្លារ និង ១៥៦,៦៩ លានដុល្លារ ជាជំនួយបច្ចេកទេស នៅក្នុងរយៈពេលដូចគ្នានេះ។ ត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៤ តួលេខសរុប ដោយមិនរាប់បញ្ចូល សហហិរញ្ញប្បទាន មានចំនួន ២១៦,២១ ពាន់លានដុល្លារ ជាកម្ចីសម្រាប់ ២,៧២៩ គម្រោងនៅក្នុង ៤៤ ប្រទេស ៦,៨៧ ពាន់លានដុល្លារ ជាជំនួយឥតសំណងសម្រាប់ ២៥៦ គម្រោង និង ៣,៧៤ ពាន់លានដុល្លារ ជាជំនួយបច្ចេកទេស រាប់បញ្ចូលទាំងជំនួយបច្ចេកទេសឥតសំណងច្នាក់តំបន់ផងដែរ។

### ទំនាក់ទំនង

និវាសដ្ឋានបេសកកម្មប្រចាំប្រទេសកម្ពុជា  
អគារលេខ ២៩ រុក្ខីចីសុរាម្រិត (268/19)  
សង្កាត់ចតុមុខ ខណ្ឌដូនពេញ  
ប្រអប់សំបុត្រលេខ 2436 ភ្នំពេញ កម្ពុជា  
ទូរស័ព្ទ៖ +855 23 215805/215806/216417  
ទូរសារ៖ +855 23 215807

ការិយាល័យកណ្តាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី  
6 ADB Avenue, Mandaluyong City  
1550 Metro Manila, Philippines  
Tel +63 2 632 4444  
Fax +63 2 636 2444

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ  
ខណ្ឌដូនពេញ ភ្នំពេញ កម្ពុជា  
ទូរស័ព្ទ៖ +855 23 724664/430702  
ទូរសារ៖ +855 23 427798/428424  
[www.mef.gov.kh](http://www.mef.gov.kh)

គេហទំព័រសំខាន់ៗរបស់ធនាគារអភិវឌ្ឍន៍អាស៊ី  
[www.adb.org](http://www.adb.org)

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី  
[www.adb.org/publications/series/asian-development-outlook](http://www.adb.org/publications/series/asian-development-outlook)

របាយការណ៍ប្រចាំឆ្នាំ  
[www.adb.org/documents/series/adb-annual-reports](http://www.adb.org/documents/series/adb-annual-reports)

បណ្ណាល័យ  
[www.adb.org/publications/depositories/cam](http://www.adb.org/publications/depositories/cam)

ដើម្បីចូលមើលបញ្ជីលំអិតនៃស្ថិតិធនាគារអភិវឌ្ឍន៍ និងសេដ្ឋកិច្ចសូមចូលមើល ៖  
ស្ថិតិ និងប្រព័ន្ធទិន្នន័យ  
[www.adb.org/data/statistics](http://www.adb.org/data/statistics)